




ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ២២០.២២/គ.បក



អនុក្រឹត្យ

ស្តីពី

ការកែសម្រួលអត្រាពន្ធគយ អត្រាអាករពិសេស និងអត្រាអាករនាំចេញ

លើមុខទំនិញមួយចំនួន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩០៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តិទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ៨៧/រកម/០៩៩៨/០១ ចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ១៩៩៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការកែតម្រូវនៃច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៨
- បានឃើញព្រះរាជក្រមលេខ នស/រកម/០២៩៧/០៣ ចុះថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ១៩៩៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសារពើពន្ធ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧០៧/០១៧ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០០៧ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីគយ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៥/០១៦ ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៥ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៦
- បានឃើញអនុក្រឹត្យលេខ១២០ អនក្រ.បក ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០១ ស្តីពីការកែសម្រួលអត្រាពន្ធគយ និងអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ៧៣ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកែប្រែអត្រាពន្ធគយ និងអាករពិសេសលើទំនិញ និងសេវាមួយចំនួន និងអាករបន្ថែមនៃពន្ធគយលើផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ៧៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការកែប្រែអត្រាពន្ធគយ និងអាករពិសេសលើទំនិញមួយចំនួន

- បានឃើញអនុក្រឹត្យលេខ១១ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១០ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ១៧២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ២៦៩ អនក្រ.បក ចុះថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១១ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ៨៨ អនក្រ.បក ចុះថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១២ ស្តីពីការកែសម្រួលអត្រាអាករពិសេស និងអត្រាអាករនាំចេញលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ៥៦២ អនក្រ.បក ចុះថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ១៥០ អនក្រ.បក ចុះថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ២៣៩ អនក្រ.បក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលអត្រាអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ១៩២ អនក្រ.បក ចុះថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ស្តីពីការកែសម្រួលអត្រាពន្ធដារ និងអត្រាអាករពិសេសលើទំនិញមួយចំនួន
- បានឃើញអនុក្រឹត្យលេខ៣៥ អនក្រ.បក ចុះថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ស្តីពីការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញកៅស៊ូ
- បានឃើញពិធីសារទី២ ស្តីពីការកែសម្រួលពិធីសារអនុវត្តន៍តាមលីនេតារាងពន្ធដារស៊ីច្បាប់របស់អាស៊ាន (AHTN) ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១០ នៅទីក្រុងញ៉ាត្រាង ប្រទេសវៀតណាម
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

សម្រេច

ជំពូកទី ១

ការកែសម្រួលអត្រាពន្ធដារ

មាត្រា ១.- ត្រូវបានកែសម្រួលអត្រាពន្ធដារមក ០% លើមុខទំនិញនាំចូលចំនួន ៩៩ បន្ទាត់ពន្ធ នៃតារាងពន្ធដារកម្ពុជា ដែលស្របជាមួយតារាងពន្ធដារអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

០៣០១.៩៣.១០	០៣០១.៩៩.២១	០៣០១.៩៩.៥១	១២០៧.១០.១០	១២០៧.២១.០០
២៧១០.១២.៣១	២៧១០.១២.៣៩	៣៧០១.១០.០០	៣៧០២.១០.០០	៣៧០២.៥៤.៤០
៣៧០២.៥៥.៥០	៣៧០៤.០០.១០	៣៧០៥.០០.១០	៣៩២៦.៩០.៩២	៤០១៤.៩០.៤០
៤៤១៣.៦០.៤០	៤៤១៣.៦០.៩០	៤៤១៤.២០.០០	៤៧០៣.២១.៤៣	៤៧០៣.២២.៤៣
៤៧០៣.៣១.១៣	៤៧០៣.៣១.៤៣	៤៧០៣.៤០.១៣	៤៧០៣.៤០.១៤	៤៧០៣.៤០.១៥
៤៧០៣.៤០.៣៤	៤៧០៣.៤០.៣៦	៤៧០៣.៤០.៤១	៤៧០៣.៤០.៤២	៤៧០៣.៤០.៤៣
៤៧០៣.៤០.៤៤	៤៧០៣.៤០.៤៥	៤៧០៣.៤០.៤៦	៤៧០៣.៤០.៤៧	៤៧០៣.៤០.៤៩
៤៧០៣.៤០.៥២	៤៧០៣.៤០.៥៣	៤៧០៣.៤០.៥៤	៤៧០៣.៤០.៥៥	៤៧០៣.៥០.១៣

៨៧០៣.៥០១៤	៨៧០៣.៥០១៥	៨៧០៣.៥០.៣៤	៨៧០៣.៥០.៤១	៨៧០៣.៥០.៤២
៨៧០៣.៥០.៤៣	៨៧០៣.៥០.៤៤	៨៧០៣.៥០.៤៥	៨៧០៣.៥០.៤៦	៨៧០៣.៥០.៤៧
៨៧០៣.៥០.៥១	៨៧០៣.៥០.៥២	៨៧០៣.៥០.៥៣	៨៧០៣.៥០.៥៤	៨៧០៣.៥០.៥៥
៨៧០៣.៦០១៣	៨៧០៣.៦០១៤	៨៧០៣.៦០១៥	៨៧០៣.៦០.៣៤	៨៧០៣.៦០.៣៦
៨៧០៣.៦០.៤១	៨៧០៣.៦០.៤២	៨៧០៣.៦០.៤៣	៨៧០៣.៦០.៤៤	៨៧០៣.៦០.៤៥
៨៧០៣.៦០.៤៦	៨៧០៣.៦០.៤៧	៨៧០៣.៦០.៥១	៨៧០៣.៦០.៥២	៨៧០៣.៦០.៥៣
៨៧០៣.៦០.៥៤	៨៧០៣.៦០.៥៥	៨៧០៣.៧០១៣	៨៧០៣.៧០១៤	៨៧០៣.៧០១៥
៨៧០៣.៧០.៣៤	៨៧០៣.៧០.៤១	៨៧០៣.៧០.៤២	៨៧០៣.៧០.៤៣	៨៧០៣.៧០.៤៤
៨៧០៣.៧០.៤៥	៨៧០៣.៧០.៤៦	៨៧០៣.៧០.៤៧	៨៧០៣.៧០.៥១	៨៧០៣.៧០.៥២
៨៧០៣.៧០.៥៣	៨៧០៣.៧០.៥៤	៨៧០៣.៧០.៥៥	៩០១៩.២០.០០	៩០២១.១០.០០
៩០២១.៣១.០០	៩០២១.៣៩.០០	៩០២១.៤០.០០	៩០២១.៥០.០០	៩០២១.៩០.០០
៩០២២.១៣.០០	៩០២២.១៤.០០	៩០២២.២១.០០	និងទីតាំងរងលេខ	៩៦០២.០០១០។

មាត្រា ២.- ត្រូវបានកែសម្រួលអត្រាពន្ធដារ ៧% លើមុខទំនិញនាំចូលចំនួន ៧៤ បន្ទាត់ពន្ធ នៃតារាងពន្ធដារកម្ពុជា ដែលស្របជាមួយតារាងពន្ធដារអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

០១០២.២៩១១	០១០២.២៩១៩	០១០២.២៩.៩០	០១០២.៣៩.០០	០១០២.៩០.៩០
០៦០២.៩០.៩០	១២១១.៩០.៩៤	២១០៣.៩០.២១	២១០៦.១០.០០	២៧១០.១៩.៨៣
២៧១០.១៩.៩០	២៧១០.២០.០០	៣៣០៧.៩០.៥០	៣៧០១.២០.០០	៣៧០១.៣០.០០
៣៧០១.៩១.១០	៣៧០១.៩១.៩០	៣៧០១.៩៩.១០	៣៧០១.៩៩.៩០	៣៧០២.៣១.០០
៣៧០២.៣២.០០	៣៧០២.៣៩.០០	៣៧០២.៤១.០០	៣៧០២.៤២.១០	៣៧០២.៤២.៩០
៣៧០២.៤៣.០០	៣៧០២.៤៤.០០	៣៧០២.៥២.២០	៣៧០២.៥២.៩០	៣៧០២.៥៤.៩០
៣៧០២.៥៤.១០	៣៧០២.៥៤.៣០	៣៧០២.៥៤.៩០	៣៧០៤.០០.៩០	៣៧០៥.០០.២០
៣៧០៥.០០.៩០	៣៧០៥.១០.១០	៣៧០៥.១០.៣០	៣៧០៥.១០.៩០	៣៧០៥.៩០.១០
៣៧០៥.៩០.៣០	៣៧០៥.៩០.៩០	៤៣១១.១០.១០	៤៣១១.១០.៩០	៤៣១១.២០.២១
៤៣១១.២០.២៩	៤៣១១.២០.៩០	៤៣១១.៣០.២១	៤៣១១.៣០.២៩	៤៣១១.៣០.៩១
៤៣១១.៣០.៩៩	៤៣១១.៩០.០០	៤៤៧១.៩០.៣០	៤៤០៤.២០.១០	៤៤២៤.៤២.០០
៤៤២៤.៥២.០០	៤៤២៤.៦២.០០	៤៤៤២.៣១.០០	៤៤៤២.៣២.០០	៤៤៤២.៣៣.០០
៤៤៤២.៣៩.០០	៤៤៤៤.១១.២០	៤៤៤៤.១១.៣០	៤៤៤៤.១១.៤០	៤៤៤៤.១១.៩០
៤៤៤៤.១៩.០០	៤៤៤៤.២០.១១	៤៤៤៤.២០.១៩	៤៤៤៤.២០.២១	៤៤៤៤.២០.២៩
៤៤៤៤.២០.៣១	៤៤៤៤.២០.៣៩	៤៤៤៤.២០.៤១	និងទីតាំងរងលេខ	៤៤៤៤.២០.៤៩ ។

មាត្រា ៣.- ត្រូវបានកែសម្រួលអត្រាពន្ធដារ ១៥% លើមុខទំនិញនាំចូលចំនួន ២១៨បន្ទាត់ពន្ធនៃតារាងពន្ធដារកម្ពុជា ដែលស្ថិតនៅក្នុងតារាងពន្ធដារអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមានក្នុងទីតាំងរងលេខ

០៣០១.៩៣.៩០	០៣០៧.៤៩.៣០	០៤០១.១០.១០	០៤០១.១០.៩០	០៤០១.២០.១០
០៤០១.២០.៩០	០៤០១.៤០.១០	០៤០១.៤០.២០	០៤០១.៤០.៩០	០៤០១.៥០.១០
០៤០១.៥០.៩០	០៤០៣.១០.២១	០៤០៣.១០.២៩	០៤០៣.១០.៩១	០៤០៣.១០.៩៩
០៤០៣.៩០.១០	០៤០៣.៩០.៩០	០៤០៤.១០.១០	០៤០៤.១០.៩០	០៤០៤.៩០.០០
០៤០៥.១០.១០	០៤០៥.១០.២០	០៤០៥.២០.១០	០៤០៥.២០.៩០	០៤០៥.៣០.០០

[illegible]

៨៥៤៤.៧០.១០	៨៥៤៤.៧០.៩០	៨៧០៨.៨០.១៥	៨៧០៨.៩១.១៥	៨៧០៨.៩៣.៥០
៨៧០៨.៩៤.៩៤	៨៧០៨.៩៩.១១	៨៧០៨.៩៩.១៩	៨៨០៣.៩០.៩០	៩០០១.១០.១០
៩០០១.១០.៩០	៩០០១.២០.០០	៩០០១.៩០.១០	៩០០១.៩០.៩០	៩៤០៥.៤០.៥០
៩៦១៩.០០.១១	និងទីតាំងរងលេខ	៩៦១៩.០០.៩១។		

មាត្រា ៤.- ត្រូវបានកែសម្រួលអត្រាពន្ធគយមក ៣៥% លើមុខទំនិញនាំចូល ចំនួន ៦៦ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

១២១១.៣០.០០	១២១១.៤០.០០	១២១១.៥០.០០	១២១១.៩០.១១	១២១១.៩០.១២
១២១១.៩០.១៣	១២១១.៩០.១៥	១២១១.៩០.១៦	១២១១.៩០.១៩	១២១១.៩០.៩១
១២១១.៩០.៩២	១២១១.៩០.៩៥	១២១១.៩០.៩៨	១២១១.៩០.៩៩	២២០៤.១០.០០
២២០៤.២១.១១	២២០៤.២១.១៣	២២០៤.២១.១៤	២២០៤.២១.២១	២២០៤.២១.២២
២២០៤.២២.១១	២២០៤.២២.១៣	២២០៤.២២.១៤	២២០៤.២២.២១	២២០៤.២២.២២
២២០៤.២៩.១១	២២០៤.២៩.១៣	២២០៤.២៩.១៤	២២០៤.២៩.២១	២២០៤.២៩.២២
២២០៤.៣០.១០	២២០៤.៣០.២០	២២០៤.៣០.១០	២២០៤.៣០.២០	២២០៤.៣០.១០
២២០៥.៩០.២០	២២០៥.០០.១០	២២០៥.០០.២០	២២០៥.០០.៣១	២២០៥.០០.៣៩
២២០៥.០០.៤១	២២០៥.០០.៤៩	២២០៥.០០.៩១	២២០៥.០០.៩៩	២២០៧.១០.០០
២២០៧.២០.១១	២២០៧.២០.១៩	២២០៧.២០.៩០	២២០៧.២០.៥០	២២០៧.២០.៩០
២២០៧.៣០.០០	២២០៧.៤០.០០	២២០៧.៥០.០០	២២០៧.៦០.០០	២២០៧.៧០.១០
២២០៧.៧០.៩០	២២០៧.៩០.១០	២២០៧.៩០.២០	២២០៧.៩០.៣០	២២០៧.៩០.៤០
២២០៧.៩០.៥០	២២០៧.៩០.៦០	២២០៧.៩០.៧០	២២០៧.៩០.៨០	២២០៧.៩០.៩១
និងទីតាំងរងលេខ	២២០៧.៩០.៩១។			

ជំពូកទី ២

ការកែសម្រួលអត្រាពន្ធគយពិសេស

មាត្រា ៥.- ត្រូវបានកែសម្រួលអត្រាពន្ធគយពិសេសមក ០% លើមុខទំនិញ ចំនួន ១០៦ បន្ទាត់ពន្ធ នៃតារាងពន្ធគយកម្ពុជា ដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

២៧១០.១៩.៩០	២៧១០.២០.០០	២៩០៥.១៧.០០	២៩០៥.១៩.០០	២៩០៥.២២.០០
២៩០៥.២៩.០០	២៩០៥.៣១.០០	២៩០៥.៣២.០០	២៩០៥.៣៩.០០	២៩០៥.៤១.០០
២៩០៥.៤២.០០	២៩០៥.៤៣.០០	២៩០៥.៤៤.០០	២៩០៥.៤៥.០០	២៩០៥.៤៩.០០
២៩០៥.៥១.០០	២៩០៥.៥៩.០០	៣៩២៥.៩០.៩២	៨៣០១.៤០.១០	៨៣០១.៤០.២០
៨៣០១.៤០.៩០	៨៤០៧.៣៤.៤០	៨៤០៧.៣៤.៩១	៨៤០៧.២០.១០	៨៤០៧.២០.៩៣
៨៤៣១.៤១.១០	៨៤៣១.៤១.៩០	៨៤៣១.៤២.០០	៨៤៣១.៩០.៣០	៨៥២៨.៤២.០០
៨៥២៨.៥២.០០	៨៥២៨.៦២.០០	៨៥៤២.៣១.០០	៨៥៤២.៣២.០០	៨៥៤២.៣៣.០០
៨៥៤២.៣៩.០០	៨៧០៣.២១.៤៣	៨៧០៣.២២.៤៣	៨៧០៣.៣១.១៣	៨៧០៣.៣១.៤៣
៨៧០៣.៤០.១៣	៨៧០៣.៤០.១៤	៨៧០៣.៤០.១៥	៨៧០៣.៤០.៣៤	៨៧០៣.៤០.៣៦
៨៧០៣.៤០.៤១	៨៧០៣.៤០.៤២	៨៧០៣.៤០.៤៣	៨៧០៣.៤០.៤៤	៨៧០៣.៤០.៤៥

៣៤០៣.៩៩.១១	៣៤០៣.៩៩.១២	៣៤០៣.៩៩.១៩	៣៤០៣.៩៩.៩០	៤០១៦.៩៩.១១
៤០១៦.៩៩.១៣	៤៤៨៣.១០.២៥	៤៤៨៣.១០.២៦	៤៤៨៣.១០.២៧	៤៤៨៣.១០.៣១
និងទីតាំងរងលេខ	៤៤៨៣.១០.៣៩។			

មាត្រា ៩.- ត្រូវបានកែសម្រួលអត្រាអាករពិសេសមក ៣០% លើមុខទំនិញចំនួន ៤០ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

៨៧០៣.៤០.១១	៨៧០៣.៤០.១២	៨៧០៣.៤០.៣១	៨៧០៣.៤០.៣២	៨៧០៣.៤០.៦១
៨៧០៣.៤០.៧១	៨៧០៣.៤០.៨១	៨៧០៣.៤០.៩១	៨៧០៣.៥០.១១	៨៧០៣.៥០.១២
៨៧០៣.៥០.៣១	៨៧០៣.៥០.៣២	៨៧០៣.៥០.៦១	៨៧០៣.៥០.៧១	៨៧០៣.៥០.៨១
៨៧០៣.៥០.៩១	៨៧០៣.៦០.១១	៨៧០៣.៦០.១២	៨៧០៣.៦០.៣១	៨៧០៣.៦០.៣២
៨៧០៣.៦០.៦១	៨៧០៣.៦០.៧១	៨៧០៣.៦០.៨១	៨៧០៣.៦០.៩១	៨៧០៣.៧០.១១
៨៧០៣.៧០.១២	៨៧០៣.៧០.៣១	៨៧០៣.៧០.៣២	៨៧០៣.៧០.៦១	៨៧០៣.៧០.៧១
៨៧០៣.៧០.៨១	៨៧០៣.៧០.៩១	៨៧០៣.៨០.១១	៨៧០៣.៨០.១២	៨៧០៣.៨០.៩១
៨៧០៣.៨០.៩២	៨៧០៣.៩០.១១	៨៧០៣.៩០.១២	៨៧០៣.៩០.៩១	និងទីតាំងរងលេខ
៨៧០៣.៩០.៩២។				

មាត្រា ១០.- ត្រូវបានកែសម្រួលអត្រាអាករពិសេសមក ៣៥% លើមុខទំនិញចំនួន ១២ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

២៧១០.១២.១១	២៧១០.១២.១២	២៧១០.១២.១៣	២៧១០.១២.២១	២៧១០.១២.២២
២៧១០.១២.២៣	២៧១០.១២.២៤	២៧១០.១២.២៥	២៧១០.១២.២៦	២៧១០.១២.២៧
២៧១០.១២.២៨	និងទីតាំងរងលេខ	២៧១០.១២.២៩។		

មាត្រា ១១.- ត្រូវបានកែសម្រួលអត្រាអាករពិសេសមក ៤០% លើមុខទំនិញចំនួន ១៦ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

៨៧០៣.៨០.១៦	៨៧០៣.៨០.១៧	៨៧០៣.៨០.១៨	៨៧០៣.៨០.១៩	៨៧០៣.៨០.៩៦
៨៧០៣.៨០.៩៧	៨៧០៣.៨០.៩៨	៨៧០៣.៨០.៩៩	៨៧០៣.៩០.១៦	៨៧០៣.៩០.១៧
៨៧០៣.៩០.១៨	៨៧០៣.៩០.១៩	៨៧០៣.៩០.៩៦	៨៧០៣.៩០.៩៧	៨៧០៣.៩០.៩៨
និងទីតាំងរងលេខ	៨៧០៣.៩០.៩៩។			

មាត្រា ១២.- ត្រូវបានកែសម្រួលអត្រាអាករពិសេសមក ៦០% លើមុខទំនិញចំនួន ១៤៥ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

៨៧០៣.៣៣.៨០	៨៧០៣.៤០.១៦	៨៧០៣.៤០.១៧	៨៧០៣.៤០.១៨	៨៧០៣.៤០.១៩
៨៧០៣.៤០.២១	៨៧០៣.៤០.២២	៨៧០៣.៤០.២៣	៨៧០៣.៤០.២៤	៨៧០៣.៤០.២៥
៨៧០៣.៤០.២៦	៨៧០៣.៤០.២៧	៨៧០៣.៤០.២៨	៨៧០៣.៤០.៣៣	៨៧០៣.៤០.៥៦

៨៧០៣.៤០.៥៧	៨៧០៣.៤០.៥៨	៨៧០៣.៤០.៦២	៨៧០៣.៤០.៦៣	៨៧០៣.៤០.៦៤
៨៧០៣.៤០.៦៥	៨៧០៣.៤០.៦៦	៨៧០៣.៤០.៧២	៨៧០៣.៤០.៧៣	៨៧០៣.៤០.៧៤
៨៧០៣.៤០.៧៥	៨៧០៣.៤០.៧៦	៨៧០៣.៤០.៨២	៨៧០៣.៤០.៨៣	៨៧០៣.៤០.៨៤
៨៧០៣.៤០.៨៥	៨៧០៣.៤០.៨៦	៨៧០៣.៤០.៩២	៨៧០៣.៤០.៩៣	៨៧០៣.៤០.៩៤
៨៧០៣.៤០.៩៥	៨៧០៣.៤០.៩៦	៨៧០៣.៥០.១៦	៨៧០៣.៥០.១៧	៨៧០៣.៥០.១៨
៨៧០៣.៥០.១៩	៨៧០៣.៥០.២១	៨៧០៣.៥០.២២	៨៧០៣.៥០.២៣	៨៧០៣.៥០.២៤
៨៧០៣.៥០.២៥	៨៧០៣.៥០.២៦	៨៧០៣.៥០.២៧	៨៧០៣.៥០.២៨	៨៧០៣.៥០.៣៣
៨៧០៣.៥០.៥៦	៨៧០៣.៥០.៥៧	៨៧០៣.៥០.៥៨	៨៧០៣.៥០.៦២	៨៧០៣.៥០.៦៣
៨៧០៣.៥០.៦៤	៨៧០៣.៥០.៦៥	៨៧០៣.៥០.៦៦	៨៧០៣.៥០.៧២	៨៧០៣.៥០.៧៣
៨៧០៣.៥០.៧៤	៨៧០៣.៥០.៧៥	៨៧០៣.៥០.៧៦	៨៧០៣.៥០.៨២	៨៧០៣.៥០.៨៣
៨៧០៣.៥០.៨៤	៨៧០៣.៥០.៨៥	៨៧០៣.៥០.៨៦	៨៧០៣.៥០.៩២	៨៧០៣.៥០.៩៣
៨៧០៣.៥០.៩៤	៨៧០៣.៥០.៩៥	៨៧០៣.៥០.៩៦	៨៧០៣.៦០.១៦	៨៧០៣.៦០.១៧
៨៧០៣.៦០.១៨	៨៧០៣.៦០.១៩	៨៧០៣.៦០.២១	៨៧០៣.៦០.២២	៨៧០៣.៦០.២៣
៨៧០៣.៦០.២៤	៨៧០៣.៦០.២៥	៨៧០៣.៦០.២៦	៨៧០៣.៦០.២៧	៨៧០៣.៦០.២៨
៨៧០៣.៦០.៣៣	៨៧០៣.៦០.៥៦	៨៧០៣.៦០.៥៧	៨៧០៣.៦០.៥៨	៨៧០៣.៦០.៦២
៨៧០៣.៦០.៦៣	៨៧០៣.៦០.៦៤	៨៧០៣.៦០.៦៥	៨៧០៣.៦០.៦៦	៨៧០៣.៦០.៧២
៨៧០៣.៦០.៧៣	៨៧០៣.៦០.៧៤	៨៧០៣.៦០.៧៥	៨៧០៣.៦០.៧៦	៨៧០៣.៦០.៨២
៨៧០៣.៦០.៨៣	៨៧០៣.៦០.៨៤	៨៧០៣.៦០.៨៥	៨៧០៣.៦០.៨៦	៨៧០៣.៦០.៩២
៨៧០៣.៦០.៩៣	៨៧០៣.៦០.៩៤	៨៧០៣.៦០.៩៥	៨៧០៣.៦០.៩៦	៨៧០៣.៧០.១៦
៨៧០៣.៧០.១៧	៨៧០៣.៧០.១៨	៨៧០៣.៧០.១៩	៨៧០៣.៧០.២១	៨៧០៣.៧០.២២
៨៧០៣.៧០.២៣	៨៧០៣.៧០.២៤	៨៧០៣.៧០.២៥	៨៧០៣.៧០.២៦	៨៧០៣.៧០.២៧
៨៧០៣.៧០.២៨	៨៧០៣.៧០.៣៣	៨៧០៣.៧០.៥៦	៨៧០៣.៧០.៥៧	៨៧០៣.៧០.៥៨
៨៧០៣.៧០.៦២	៨៧០៣.៧០.៦៣	៨៧០៣.៧០.៦៤	៨៧០៣.៧០.៦៥	៨៧០៣.៧០.៦៦
៨៧០៣.៧០.៧២	៨៧០៣.៧០.៧៣	៨៧០៣.៧០.៧៤	៨៧០៣.៧០.៧៥	៨៧០៣.៧០.៧៦
៨៧០៣.៧០.៨២	៨៧០៣.៧០.៨៣	៨៧០៣.៧០.៨៤	៨៧០៣.៧០.៨៥	៨៧០៣.៧០.៨៦
៨៧០៣.៧០.៩២	៨៧០៣.៧០.៩៣	៨៧០៣.៧០.៩៤	៨៧០៣.៧០.៩៥	និងទីតាំងរងលេខ
៨៧០៣.៧០.៩៦។				

មាត្រា ១៣.- ត្រូវបានកែសម្រួលអត្រាអាករពិសេសមក ៦៥% លើមុខទំនិញចំនួន ២០ បន្ទាត់ពន្ធ នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមានក្នុងទីតាំងរងលេខ

៨៧០៣.៤០.៦៧	៨៧០៣.៤០.៦៨	៨៧០៣.៤០.៧៧	៨៧០៣.៤០.៨៧	៨៧០៣.៤០.៩៧
៨៧០៣.៤០.៩៨	៨៧០៣.៥០.៦៧	៨៧០៣.៥០.៧៧	៨៧០៣.៥០.៨៧	៨៧០៣.៥០.៩៧

៨៧០៣.៦០.៦៧	៨៧០៣.៦០.៦៨	៨៧០៣.៦០.៧៧	៨៧០៣.៦០.៨៧	៨៧០៣.៦០.៩៧
៨៧០៣.៦០.៩៨	៨៧០៣.៧០.៦៧	៨៧០៣.៧០.៧៧	៨៧០៣.៧០.៨៧	និងទីតាំងរងលេខ
៨៧០៣.៧០.៩៧។				

ជំពូកទី ៣

ការកែសម្រួលអត្រាអាករនាំចេញលើមុខទំនិញមួយចំនួន

មាត្រា ១៤.- ត្រូវបានកែសម្រួលអត្រាអាករនាំចេញមក០%លើមុខទំនិញនាំចេញចំនួន៣០បន្ទាត់នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

០៣០៧.៤៩.៣០	១២១១.៩០.១៣	១២១១.៩០.១៥	១២១១.៩០.១៦	១២១១.៩០.១៩
១២១១.៩០.៩១	១២១១.៩០.៩៧	១២១១.៩០.៩៨	១២១១.៩០.៩៩	១៣០១.៩០.៩០
២៩០៥.១១.០០	២៩០៥.១២.០០	២៩០៥.១៣.០០	២៩០៥.១៤.០០	២៩០៥.១៦.០០
២៩០៥.១៧.០០	២៩០៥.១៩.០០	២៩០៥.២២.០០	២៩០៥.២៩.០០	២៩០៥.៣១.០០
២៩០៥.៣២.០០	២៩០៥.៣៩.០០	២៩០៥.៤១.០០	២៩០៥.៤២.០០	២៩០៥.៤៣.០០
២៩០៥.៤៤.០០	២៩០៥.៤៥.០០	២៩០៥.៤៩.០០	២៩០៥.៥១.០០	និងទីតាំងរងលេខ
២៩០៥.៥៩.០០ ។				

មាត្រា ១៥.- ត្រូវបានកែសម្រួលអត្រាអាករនាំចេញមក ១០%លើមុខទំនិញនាំចេញចំនួន០២បន្ទាត់នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ ១២១១.៩០.៩៤ និងទីតាំងរងលេខ ១២១១.៩០.៩៥។

មាត្រា ១៦.- ត្រូវបានកែសម្រួលអត្រាអាករនាំចេញមក ២០%លើមុខទំនិញនាំចេញចំនួន ០២បន្ទាត់នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ ២៥១៥.១២.១០ និងទីតាំងរងលេខ ២៥១៥.១២.២០។

មាត្រា ១៧.- ត្រូវបានកែសម្រួលអត្រាអាករនាំចេញមក ៥០%លើមុខទំនិញនាំចេញចំនួន ៧ បន្ទាត់នៃតារាងពន្ធគយ កម្ពុជាដែលស្របជាមួយតារាងពន្ធគយអាស៊ានឆ្នាំ ២០១៧ (AHTN2017) ជាធរមាន ក្នុងទីតាំងរងលេខ

១២១១.៣០.០០	១២១១.៤០.០០	១២១១.៥០.០០	១២១១.៩០.១១	១២១១.៩០.១២
២៩២២.១៩.៩០	និងទីតាំងរងលេខ	២៩៣៩.៨០.០០ ។		

ជំពូកទី ៤

អវសានប្បញ្ញត្តិ

មាត្រា ១៨.-

បទប្បញ្ញត្តិទាំងឡាយណាដែលមានខ្លឹមសារផ្ទុយពីអនុក្រឹត្យនេះត្រូវបានទុកជានិរាករណ៍។

មាត្រា ១៩.-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួងនិង
ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃទី ០១ ខែមករា
ឆ្នាំ ២០១៧ តទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០១៦



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
សូមហត្ថលេខា



នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

បណ្ឌិត អូន ជ័នហុនិរត

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- អគ្គលេខាធិការរាជរដ្ឋាភិបាល
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
- នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា
- ដូចមាត្រា ១៩ "ដើម្បីអនុវត្ត"
- រាជកិច្ច
- ឯកសារ- កាលប្បវត្តិ